

[illegible]

བར་བརྗོད་པ་དང་། བཅུ་པར་དམ་བཅའ་བའོ། །དང་པོ་ནི། ར་མོ་གུ་རུ་བིན་ནི། ཞེས་པ་སྟེ། དེའང་ཕྱག་
 འཆའ་བའི་སྐད་དོད་ལ་ན་མཐུན་པ་ཡོད་ལ། རྣམ་བཅད་ནི་གུའི་དབང་གིས་ཨ་ཡིག་དག་གི་བར་དུ་
 ཟུངོ། །ཨ་དང་སྐྱ་ལྟན་དག་གིའོ་ཞེས་པས་ཟུར་འགྱུར་ལ། དེས་ཨའི་ཡི་གེ་ཟུངོ་ཡི་གེ་ལ་ཨའོ། །མའི་སྟོག་
 ཡིག་ཨོར་འགྱུར་ལ། བ་རོལ་ཡང་དབྱེའོ་ཞེས་པས་ཟུ་ཕྱིས་ཏེ་མཆམས་སྐྱར་བས་ན་མོ་ཞེས་པ་ནི་ཕྱག་
 འཆའ་བ། གུ་རུ་ནི་སྐ་མ། བིན་ནི་ཁ་དོག་དང་། སྒྲ་ཆོགས་དང་། ཡོན་ཏན་དང་། རྒྱ་ཆེ་བ་རྣམས་ལ་འཇུག་པ་
 ལས་འདིར་ནི་ཡོན་ཏན་ཏེ། གང་གི་ཞབས་ལ་གཏུགས་ན་ལྟ་བ་བཞི་དང་གྲུབ་མཐའ་བཞིའི་ཡོན་ཏན་འབྱུང་
 བའི་སྐྱ་མ་དེ་ལ་ཕྱག་འཆའ་ལོ་ཞེས་སོ། །གཉིས་པ་ལ་བཞི་སྟེ། གཞུང་ཚུམ་བའི་རུས་པ་ཡོད་པར་བསྟན་པ།
 སྐལ་བྱེད་ཀྱི་ཆོག་ལྡེ་བར་བསྟན་པ། རུས་པ་དེ་བརྒྱུད་པའི་མན་ངག་ལས་འབྱུང་བར་བསྟན་པ། དེས་ན་
 མདོར་བསྟུས་ཏེ་བཅུ་པར་དམ་བཅའ་བའོ། །དང་པོ་ནི། རྩེ་བཙུན་རིན་ཆེན་དམ་པའི་གསུང་གང་
 ཞེག །ཕྱན་བྲལ་སྐྱེའོར་འོད་ཟེར་གང་ཞེག་གིས། །བདག་ལྟ་སྟོ་ཡི་ཕྱན་པ་བྲལ་གྱུར་ནས། །རང་གི་སེམས་ལ་
 སྒྲུང་བ་ཅུང་ཟད་ཐོབ། །ཞེས་པ་སྟེ། རྩེ་བཙུན་རྣམས་འབྱོར་གྱི་དབང་ཕྱག་བི་རྒྱ་བའི་གསུང་ཕྱན་པ་དང་བྲལ་བའི་
 རྒྱ་བའི་འོད་ཟེར་ཤར་བ་ལྟ་བུས་བདག་ཏུ་ལྟ་བའི་སྟོ་ཡི་ཕྱན་པ་བྲལ་བར་གྱུར་ནས་རང་གི་སེམས་ལ་ཡང་
 དག་པའི་དོན་གྱི་སྒྲུང་བ་ཅུང་ཞེག་ཐོབ་ཞེས་པ་སྟེ། རྩེ་རྩེའི་ཆོག་འདིའི་རྣམ་བཤད་ཚུམ་ན་དོན་མ་ནོར་བར་
 སྟོན་པའི་རུས་པ་ཡོད་སྟུང་དུ་དགོངས་སོ། །གཉིས་པ་ནི། སྟོགས་མཆོག་དམ་པ་ཐོས་པས་རྒྱུད་སྐྱུངས་
 ཤིང་། །བྱང་ཆུབ་ཆེད་དུ་བསྐྱབ་པའི་གོ་བོས་ནས། །དམ་པའི་སྐྱུན་སྒྲུང་ལུང་ལོས་དམ་བཅས་པ། །མི་
 མཆོག་ཁྱིད་ཀྱི་བཀའ་སྦྱལ་ལྟེ་བར་གྱུར། །ཞེས་པ་སྟེ། ཆོག་རྒྱུང་དང་པོ་གསུམ་གྱིས་བསྐྱལ་བ་པོའི་ཡོན་ཏན་
 བསྟན་ནས། ཡོན་ཏན་དེ་དག་དང་ལྟན་པ་དེས་ན་མི་མཆོག་ཁྱིད་ཀྱི་ཚུམས་ཤིག་ཅེས་བཀའ་སྦྱལ་བའི་ཆོག་
 ནི་ལྡེ་བར་གྱུར་པས་མདོར་བསྟུས་པ་ཅམ་ཞེག་བཅུ་མོ། །གསུམ་པ་ལ་གསུམ་སྟེ། སྤྱིར་བཀའི་དགོངས་པ་
 རྟོགས་དཀའ་བར་བསྟན། རྩེ་བྲག་རྩེ་རྩེ་ཐེག་པ་རྟོགས་དཀའ་བར་བསྟན། འོན་ཀྱང་བརྒྱུད་པའི་མན་ངག་ལས་
 རྟོགས་རུས་པར་བསྟན་པའོ། །དང་པོ་ནི། ཐམས་ཅད་མཁྱེན་པའི་བཀའ་ནི་རྒྱ་མཆོ་བཞིན། །ཐབ་ཅིང་གཉིང་

དཔག་དཀའ་ལ་སྐྱག་པ་མེད། །ཅེས་པ་སྟེ། འོན་ཀྱང་གིས་རྗེ་རྗེ་ཆོག་འདིའི་དོན་མ་ཞོར་བར་སྟོན་ཅུས་ན།
 བཀའི་དགོངས་པ་ཕྱིན་ཅི་མ་ལོག་པར་རྟོགས་དགོས་པས་རང་དགར་རྟོགས་པ་ཡིན་ནམ་ཞེ་ན། མ་ཡིན་ཏེ།
 ཐམས་ཅད་མཐུན་པའི་བཀའ་ནི་ཤིན་ཏུ་རྟོགས་པར་དཀའ་བའི་ཕྱིར་ཏེ། དཔེར་ན་རྒྱ་མཚོ་ཆེན་པོ་བཞིན་
 རོ། །རི་ལྷར་རྒྱ་མཚོ་དང་ཆོས་མཐུན་ཞེ་ན། རྒྱ་མཚོ་ཆེན་པོ་ལ་ཟབ་པ་དང་། གཏིང་དཔག་དཀའ་བ་དང་།
 མཐར་སྐྱག་པ་མེད་པའི་ཆོས་གསུམ་ཡོད་པ་དེ་བཞིན་དུ། བདེ་བར་གཤེགས་པའི་བཀའ་ཡང་མཐར་སྐྱག་དེ་
 ཁོ་ན་ཉིད་ལ་གཞོལ་བས་ཟབ་པ་དང་། ཆོག་རེ་རེ་ཡང་གདུལ་བྱའི་དབང་གིས་དགོངས་པ་དུ་མར་འགྱུར་
 བས་གཏིང་དཔག་དཀའ་བ་དང་། གདུལ་བྱའི་ཁམས་དང་། བག་ལ་ཉལ་རི་སྟེད་པ་དེ་སྟེད་ཀྱི་ཆོས་གསུངས་
 བས་མཐར་སྐྱག་པ་མེད་པའི་ཕྱིར་རོ། །གཉིས་པ་ནི། རྗེ་རྗེ་ཐེག་པ་དགོངས་པ་དུ་མ་ཡིས། །གསུངས་ཤིང་རྗེ་
 རྗེ་ཆོག་གིས་རྒྱས་བཏབ་པས། །ཞེས་ཏེ། རྗེ་རྗེ་ཐེག་པའི་རྒྱུད་སྡེ་རྣམས་ཀྱི་དགོངས་པ་ནི་ཤིན་ཏུ་འང་
 རྟོགས་པར་དཀའ་སྟེ། དྲང་དོན་དང་ངེས་དོན། སྐྱེ་བཞིན་པ་དང་སྐྱེ་བཞིན་མ་ཡིན་པ་ལ་སོགས་པ་
 དགོངས་པ་དུ་མས་གསུངས་ཤིང་། རྗེ་རྗེ་ལྷར་བྱེད་པར་དཀའ་བས་ན་རྗེ་རྗེ་ཆོག་སྟེ་རྒྱུད་གསུམ་དང་། དག་
 པ་གསུམ་དང་། བདག་ཉིད་ཅན་གསུམ་དང་། གནས་པ་བཞི་དང་། གདམས་ངག་བྱག་དང་། རྒྱན་བདུན་དང་།
 གསང་བ་བདུན་ལ་སོགས་པས་རྒྱས་བཏབ་པས་སོ། །གསུམ་པ་ནི། ལུང་བསྟན་གྱུར་པ་སྤྱ་སྤྱབ་ལ་སོགས་
 སམ། །མཁའ་འགྲོས་བྱིན་བརྒྱབས་བེའུ་པ་ལ་སོགས། །གྲུབ་ཐོབ་རྣམས་ཀྱི་མན་ངག་ལ་བརྟེན་ནས། །རྗེས་
 འཇུག་སྐྱེ་བོས་བཀའ་རྣམས་རྟོགས་པར་འགྱུར། །ཞེས་པ་སྟེ། དེ་ལྷར་རྟོགས་པར་དཀའ་ན། རྗེས་འཇུག་གི་
 སྐྱེ་བོ་རྣམས་ཀྱིས་བཀའི་དགོངས་པ་རྟོགས་པར་བྱེད་པའི་ཐབས་མེད་དམ་ཞེ་ན། མ་ཡིན་ཏེ། ལང་ཀར་
 གཤེགས་པ་དང་རྩ་བོ་ཆེའི་མདོ་ལ་སོགས་པ་རྣམས་སུ་ཡོད་མེད་དང་། ཏྲག་ཆད་ལ་སོགས་པ་ལྷ་བ་ངན་པའི་
 མཐའ་འཛིག་པར་ལུང་བསྟན་པ་འཕགས་པ་སྤྱ་སྤྱབ་དང་། འཇམ་དཔལ་ཙ་རྒྱུད་སོགས་སུ་ལུང་བསྟན་པ་
 འཕགས་པ་ཐོགས་མེད་དང་། རྟམ་གྱི་རྟེ་ལ་སོགས་པ་རྣམས་དང་། གཞན་ཡང་ཡེ་ཤེས་ཀྱི་མཁའ་འགྲོ་ལྷ་མོ་
 བཙོ་ལྷས་དངོས་སུ་བྱིན་གྱིས་བརྒྱབས་ནས་ས་བྱག་གི་རྟོགས་པ་བརྟེན་པ་བེའུ་པ་དང་། མགོན་པོ་འཇམ་

བའི་དབྱངས་ཀྱིས་བྱིན་གྱིས་བརྒྱབས་པ་སངས་རྒྱས་ཡེ་ཤེས་ཞབས་དང་། འཕགས་མ་སྒྲོལ་མས་བྱིན་
 ཀྱིས་བརྒྱབས་པ་བྱུང་ཆེན་ཀུན་དགའ་སྙིང་པོ་ལ་སོགས་པ་རྣམས་ཀྱིས་བཀའ་དགོངས་པ་བྱིན་ཅི་མ་ལོག་
 བར་རྟོགས་པའི་གདམས་ངག་སྟོན་མེད་པའི་སློལ་མ་རྣམས་ལས་རིམ་པ་བཞིན་དུ་བརྒྱད་པ་ལ་བརྟེན་ནས།
 རྗེས་འཇུག་གི་སྐྱེ་བོ་རྣམས་ཀྱིས་ཀྱང་བཀའ་དགོངས་པ་བྱིན་ཅི་མ་ལོག་པར་རྟོགས་ལུས་སོ་ཞེས་
 བའོ། །དེར་སང་བོད་འདིར་བྱུང་ཐོབ་རྣམས་ཀྱང་སེམས་ཅན་ཡིན་པས་བཀའ་དགོངས་པ་ལ་འབྱུང་བ་སྤྱི་
 ལ། དེས་ན་མ་འབྱུང་བར་ཉམས་སྙེ་ལེན་ན་རྒྱད་རིམ་ལ་བཞིན་བྱེད་དགོས་པ་ཡིན་ཞེས་ཟེར་ནས་རྒྱད་ཀྱི་
 སྒྲ་རིམ་བཞིན་པ་རྣམས་ལ་བྱང་དོན་དེས་དོན་གྱི་སྐབས་སུ་འཆད། དེས་དོན་རྣམས་བྱང་དོན་གྱི་སྐབས་སུ་
 འཆད། ལས་དང་པོ་པའི་ཉམས་ལེན་རྣམས་བརྟན་པ་ཐོབ་པའི་ཉམས་ལེན་ལ་སྦྱར། བརྟན་པ་ཐོབ་པའི་ཉམས་
 ལེན་རྣམས་ལས་དང་པོ་པའི་ཉམས་ལེན་ལ་སྦྱར་བ་སོགས་འབྲེལ་མེད་མང་དུ་བྱས་ཤིང་དེ་དག་གི་རྗེས་སུ་
 འཇུག་པའང་མང་བར་སྦྱང་ངོ་། །དེ་དག་གིས་ནི་རང་ཉིད་སེམས་ཅན་མ་ཡིན་པར་སྦྱབ་དགོས་ཤིང་།
 དགོངས་པ་ལུང་སྟོན་པའི་རྒྱད་ལས། གསང་བའི་བདག་པོ་དོན་རྒྱས་པའི། །ཚུལ་ཆེན་འདི་ནི་རྟེན་གྱིར་
 རྣམ། །རིམ་བཞིན་དོན་ནི་རྟེན་བཟུང་བས། །དེས་ན་ལམ་ངན་དག་ཏུ་སྦྱང་། །ཞེས་གསུངས་པའང་འདི་འདྲའི་
 རིགས་ཅན་ལ་དགོངས་སོ། །སློལ་མའི་མན་ངག་མེད་པར་རྒྱད་ལ་རང་དགར་ཞུགས་པ་ནི་རྒྱད་ཕྱེ་རྣམས་ལས་
 སྤྱད་དེ། །ཁ་སྦྱོར་ལས། བྱང་གི་དབྱེ་བ་འདི་ཉིད་ནི། །སློལ་མའི་ཞལ་ལས་རྟེན་པར་འགྱུར། །སློལ་མ་དམན་པའི་
 སེམས་ཀྱིས་ནི། །སྤྲུགས་དང་བྱུག་རྒྱ་རྟེན་མི་འགྱུར། །ཞེས་སོགས་མང་དུ་གསུངས་སོ། །ཞལ་ལས་བྱུང་
 བའོ། །བཞི་པ་ནི། དོན་གྱི་གཙོ་བོ་བེད་ལ་སོགས་པའི། །ལམ་གྱི་གསུང་ངག་ཁྲིད་ཀྱི་སྤྲུགས་ལ་མངལ། །འོན་
 ཀྱང་བཀའ་འདི་མི་འགོག་པ་ཡི་ཕྱིར། །རང་སྒོ་ལས་བྱུང་འདི་ཅམ་ཡི་གེར་བཀོད། །ཅེས་པ་སྟེ། བྱེད་སྤྲུལ་ས་
 ནི་རྒྱས་པར་བཀོལ་མི་དགོས་པའི་རྒྱ་མཚན་བསྟན་ལ། བྱེད་སྤྲུལ་ས་ནི་མདོར་བསྡུས་པ་ཅམ་ཞིག་བཅུམས་
 བར་དམ་བཅའ་བ་བསྟན་ཏོ། །དེ་ལ་བཀའ་འདི་མི་འགོག་ཅེས་པའི་གཞུང་དུ་སྤང་ན་ཚོམས་ཤིག་ཅེས་བསྟུལ་
 བའི་བཀའ་འདི་སྤོང་ཡིག་མི་འགོག་པའི་ཕྱིར་ཞེས་པར་སྦྱར་ལ། བཀའ་འདི་ཞེས་པའི་གཞུང་དུ་སྤང་ན་སློལ་མ་སྦྱོ་

ར་ཨ་སྐྱབས་ཀྱི་དཔོན་པོ་ཡིན་པས་བརྒྱད་པའི་དམ་ཚིག་ལ་དགོངས་པ་སྟེ། འོན་ཀྱང་ཕྱི་མ་ལྟར་དག་
 བོ། །གཉིས་པ་བརྩམ་པར་བྱ་བའི་གཞུང་དངོས་ལ་དོན་གཉིས་ཏེ། བརྗོད་བྱ་མདོར་བསྡུས་ཏེ་བསྟན་པ་དང་།
 རྒྱས་པར་མ་བཀོལ་བའི་རྒྱ་མཚན་ནོ། །དང་པོ་ལ་གསུམ་སྟེ། འཁོར་འདས་སུན་མོང་གི་ལམ་བསྟན་པ།
 འཁོར་ལོ་འཆམ་པ་འཇིག་རྟེན་པའི་ལམ་བསྟན་པ། བཙོན་པས་ཉམས་སུ་སྒྲངས་ན་བྱུང་མཐའ་སྟོགས་པར་
 བསྟན་པའོ། །དང་པོ་ལ་ལྟ་སྟེ། ལྷང་བ་གསུམ་དུ་བསྟན་པའི་ལམ། རྒྱད་གསུམ་དུ་བསྟན་པའི་ལམ། ཚད་མ་
 བཞེར་བསྟན་པའི་ལམ། སུན་བརྒྱད་བཞེར་བསྟན་པའི་ལམ། རྟེན་འབྲེལ་ལྟར་བསྟན་པའི་ལམ་མོ། དང་པོ་
 བོ། ལྷང་བ་གསུམ་གྱིས་ལམ་གྱི་གཞི་བཅས་ཏེ། །ཞེས་པ་སྟེ། དེ་ལ་ལྷང་བ་གསུམ་ནི་མ་དག་པའི་ལྷང་བ།
 ཉམས་ཀྱི་ལྷང་བ། དག་པའི་ལྷང་བའོ། །དེ་རེ་རེ་ལའང་ལྷང་བ་དེའི་རྒྱ་གང་ཡིན་པ། དེ་འཆར་བའི་གང་ཟག་
 གང་ཡིན་པ། ལྷང་བ་རང་གི་ངོ་བོ་གང་ཡིན་པ་གསུམ་གྱི་སྟོན་ས་བཤད་པར་བྱ་བ་ཡིན་མོད་ཀྱི། འདིར་ལམ་
 གྱི་གཞི་བཅའ་བའི་སྐབས་སུ་ནི་རྗེ་བཙུན་ཆེན་པོས་མ་དག་པའི་ལྷང་བ་ལ་སེམས་ཅན་ལ་ཞེས་པས་འཁོར་
 བའི་ཉེས་དམིགས། ཉོན་མོངས་པ་ལ་ཞེས་པས་དལ་འབྱོར་རྟེན་དཀའ། མ་དག་པའི་ལྷང་བ་ཞེས་པ་ལ་བརྟེན་
 ནས་ལས་རྒྱ་འབྲས་ལ་ཡིད་ཆེས་བསྐྱེད་པ་སྟེ། དེ་དག་གིས་ཉན་ཐོས་དང་སུན་མོང་བའི་ལམ་ཆོད་ནས།
 ཉམས་ཀྱི་ལྷང་བ་ལ་རྣལ་འབྱོར་པ་ཞེས་པས་རྣལ་འབྱོར་པ་ལ་སུན་མོང་གི་རྣལ་འབྱོར་པ་དང་། སུན་མོང་མ་
 ཡིན་པའི་རྣལ་འབྱོར་པ་གཉིས་ལས། སུན་མོང་གི་རྣལ་འབྱོར་པས་སུན་མོང་གི་ཉམས་རྣམས་རྒྱད་ལ་སྦྱེས་
 སྦྱེས་སུ་བསྐྱོམ་པ་ནི། བྱམས་པ་དང་། སྤྱིང་རྗེ་དང་བྱང་ཆུབ་ཀྱི་སེམས་བསྐྱོམ་པ་གསུམ་ཡིན་ལ། སུན་མོང་
 མ་ཡིན་པའི་རྣལ་འབྱོར་པས་སྦྱེ་འབྱུང་གྱི་ཉམས་ལ་ངེས་ཤེས་བསྐྱོམ་པ་ནི། རང་ཉིད་རྗེ་རྗེ་ཐེག་པའི་ལམ་
 ཟབ་མོ་ལ་ཞུགས་ནས་ཉམས་ཀྱི་ལྷང་བ་བསམ་གྱིས་མི་བྲུབ་པ་སྦྱེ་བ་ཐམས་ཅད་བཙོན་ལྟར་ཤེས་པར་བྱས་
 ནས་སྦྱོས་པ་ཆོད་པར་བྱས་ལ། རམ་ཞིག་དེ་སྦྱེས་པའི་ཆེ་སོ་སོ་ངོ་ཤེས་པར་བྱས་ནས་བྱུང་རྒྱལ་གྱིས་
 བསྐྱུང་བའོ། །དག་པའི་ལྷང་བ་བསྐྱོམ་པ་ནི། སྦྱ་མི་ཟད་པ་རྒྱན་གྱི་འཁོར་ལོ་ལ་སོགས་པ་སངས་རྒྱས་ཀྱི་
 ཡོན་ཏན་བསམ་གྱིས་མི་བྲུབ་པ་བྲན་པར་བྱས་ནས། སྦྱོ་བ་བྱུང་པར་ཅན་བསྐྱོམ་པར་གསུངས་པ་ལྟར་མདོར་

བ་པ་རོལ་ཏུ་བྱིན་པའི་ཐེག་པ་ས་རྒྱུད་ལེགས་པར་སྦྱངས་ནས་དོ་རྩེ་ཐེག་པའི་ལམ་གྱི་སྒོ་ད་རུང་དུ་བྲུ་བ་ནི་
 ལམ་གྱི་གཞི་བཅའ་བའི་དོན་ཏེ། ལུས་ལན་གསལ་བར། བ་རོལ་བྱིན་པའི་གཞུང་ལུགས་མདོར་བསྟུ་
 བ། །སྤྱིང་པོ་དོན་གྱི་མན་ངག་འདི་དག་ཡིན། །དེ་དག་གིས་ནི་སྒོ་གྲོས་མ་འགགས་པའི། །སྒོ་ཆེན་སྦྱངས་པ་
 ཟབ་མོ་དག་ལ་མོས། །དོ་རྩེ་འཆང་ཆེན་སྦྱར་དུ་ཐོབ་འདོད་ན། །དེ་ལ་དོ་རྩེ་ཐེག་པ་བྱིན་པར་བྲ། །ཞེས་
 གསུངས་པ་དང་དོན་གཅིག་གོ། །གཉིས་པ་རྒྱུད་གསུམ་དུ་བསྟན་པའི་ལམ་ནི། ཉམས་སྒྲང་མ་ལུས་རྒྱུད་
 གསུམ་དག་གིས་ཤེས། །ཞེས་པ་སྟེ། ཉམས་སྒྲང་མ་ལུས་པ་ནི་དོ་རྩེ་ཐེག་པའི་ཉམས་ལེན་ཡིན་ལ། དེ་རྒྱུད་
 གསུམ་གྱིས་ཤེས་པའི་ཚུལ་ནི། རྒྱ་རྒྱུད་ཀྱི་ཉམས་ལེན་ནི། བ་རོལ་ཏུ་བྱིན་པའི་ཐེག་པ་ས་རྒྱུད་སྦྱངས་ནས་
 སྤྱིང་རྩེ་ཆེན་པོས་ཡིད་གཡོས་པ་དག་གིས་སྦྱར་དུ་སངས་རྒྱས་པའི་ལམ་ནི་དོ་རྩེ་ཐེག་པ་ཡིན་པར་འདུག་
 །ཀྱང་དེ་བདག་ལ་ཉམས་སུ་ལེན་པའི་སྐལ་བ་མེད་དམ་སྟུམ་པ་ལ། སྐལ་བ་ཡོད་དེ། རྒྱ་རིགས་སྤང་བྲུ་སྟེན་ལ་
 སྟོས། །གང་ཟག་རྣམ་པ་བཞིར་ནི་འདོད། །ཅེས་པ་ལྟར། སྤྱིར་སེམས་ཅན་ཐམས་ཅད་ལ་རྒྱ་སངས་རྒྱས་ཀྱི་
 རིགས་ཡོད་པ་དང་། བྲེ་བྲག་ཏུ་འབྱུང་ཉི་ལ་དགོངས་ནས་ཁ་དོག་དང་དབྱིབས་ཀྱི་སྒོ་ནས་དེ་བཞིན་
 གཤེགས་པ་རིགས་ལྷ་མོ་མོའི་རིགས་སུ་ངེས་པའི་བྱིར་དང་། སྤང་བྲུ་ཉོན་མོངས་པ་གང་ཤས་ཆེ་བ་ཡང་དེ་
 བཞིན་གཤེགས་པ་དེའི་རིགས་སུ་ངེས་པའི་བྱིར་དང་། སྟེན་ཀྱི་སྒོ་ནས་ཀྱང་སྐལ་དམན་རིམ་འཇུག་པ་དང་
 སྐལ་ལྷན་ཅིག་ཆར་བ་གཉིས་སུ་ངེས་ལ། དེ་གཉིས་ཀའང་མཐར་དོ་རྩེ་ཐེག་པ་ཉམས་སུ་ལེན་རུང་ཡིན་པའི་
 བྱིར་སྟུམ་དུ་ངེས་པར་བྱེད་པ་ནི་རྒྱ་རྒྱུད་ཀྱི་ཉམས་ལེན་ཡིན་ལ། དེ་ནས་སྟེན་བྱེད་ཀྱི་དབང་དང་གྲོལ་བྱེད་
 ཀྱི་ལམ་བསྟོམ་པ་ནི་ཐབས་རྒྱུད་ཡིན་ལ། དེ་ལས་འབྲས་བུ་སྐྱུ་ལྷ་འབྲུང་བ་ནི་འབྲས་བུའི་རྒྱུད་དོ། །ཡང་
 ཐབས་རྒྱུད་ཀྱི་གཙོ་བོ་རིམ་གཉིས་ལ་བཞག་པ་ལྟར་ན། ཐོག་མར་སྟེན་བྱེད་ཀྱི་དབང་གིས་ལམ་བསྟོམ་པའི་
 སྒོ་ད་རུང་དུ་བྲུས་པ་ནི་རྒྱ་རྒྱུད་དང་། ལམ་རིམ་པ་གཉིས་ནི་ཐབས་རྒྱུད། དེ་ལས་འབྲས་བུ་སྐྱུ་ལྷ་འབྲུང་བ་ནི་
 འབྲས་བུའི་རྒྱུད་དོ། །གསུམ་པ་ཆད་མ་བཞིར་བསྟན་པའི་ལམ་ནི། ཆད་མ་བཞི་ཡིས་སྟོས་པ་གཙོད། །ཅེས་
 པ་སྟེ། འདི་ལ་ཆད་མ་བཞིའི་གོ་རིམ། ཆད་མ་བཞིའི་རོ་བོ། དེས་སྟོས་པ་གཙོད་པའི་ཚུལ་ལོ། །དང་པོ་ལ་

བཞི་སྟེ། རྒྱུད་ལས་གསུངས་པའི་གོ་རིམ། ཐོག་མར་འབྲུང་བའི་གོ་རིམ། ཉམས་སྲུ་ལེན་པའི་གོ་རིམ། ཚད་
 མར་སོང་བའི་གོ་རིམ་སོ། །དང་པོ་ནི། ཁ་སྐྱོར་ལས། བསྟན་བཅོས་ཚད་མ་སྟོབ་དཔོན་དང་། །ལུང་གི་རྗེས་
 འབྲང་དེ་ཉིད་རིག། གསང་དོན་དེ་ཉིད་དངོས་པོ་ཡང་། གཅིག་ནས་གཅིག་བརྒྱུད་ཤེས་པར་བྱ། ཞེས་པ་སྟེ།
 རྟོག་གི་པ་དག་རང་དགར་འཇུག་པ་དགག་པའི་ཕྱིར་དུ་དགྲགས་ནས་གསུངས་སོ། །གཉིས་པ་ནི། ཐོག་མར་
 བདེ་བར་གཤེགས་པའི་བཀའ་ཡང་དག་པའི་ལུང་གི་ཚད་མ་འབྲུང་བས་ལུང་ཚད་མ། དེ་ལ་བརྟེན་ནས་
 བསྟན་བཅོས་འབྲུང་བས་དངོས་པོའི་མཐའ་རྟེན་ཅིང་འབྲེལ་བར་འབྲུང་བ་ལོ་རྒྱས་ཀྱི་ཚད་མ། དེ་དག་གི་
 གདམས་ངག་སྒྲ་མས་སྟོན་པས་སྒྲ་མ་དོ་རྗེ་སྟོབ་དཔོན་ཉམས་ཀྱི་མན་ངག་ཚད་མ། དེས་བསྟན་པ་ལྟར་ཉམས་
 སྲུ་སྒྲང་དགོས་པས། གོང་གི་ཚད་མ་གསུམ་ཀ་གཏན་ལ་འབེབས་པར་བྱེད་པ་རྣམས་འབྱོར་པ་བདག་ཉིད་ཀྱི་
 ཉམས་སྟོང་རྗེས་སྲུ་བྲན་པའི་ཚད་མ་འབྲུང་ངོ་། གསུམ་པ་ནི། ཐོག་མར་སྒྲ་མ་ཚད་མ་ཉམས་སྲུ་སྒྲང་དགོས་
 ཏེ། རྗེ་བཙུན་ཀྱིས་ཐོག་མར་སྒྲ་མ་ཚད་མར་བྱ་བ། སྒྲ་མ་ལ་མོས་གུས་ཚུད་ཚུད་དུ་བསྐྱོམས་ལ་ཞེས་
 གསུངས་པའི་ཕྱིར་རོ། །དེ་ནས་སྒྲ་མ་དེས་བསྟན་པ་ལྟར་ཉམས་སྲུ་ལེན་དགོས་པས་ཉམས་སྟོང་ཚད་མ། དེ་
 དག་རྣམས་འབྱོར་དབང་ལྷག་གི་དགོངས་པར་སྐྱབ་པ་བསྟན་བཅོས་ཚད་མ་ཡིན་ཅིང་། དེའང་ཚད་མ་ཐམས་
 ཅད་ཀྱི་མཆོག་སངས་རྒྱས་ཀྱི་དགོངས་པར་སྐྱབ་པ་ལུང་ཚད་མའོ། །བཞི་པ་ནི། རང་རྒྱུད་ལ་ཉམས་བཅོ་ལྔ་
 པོ་གང་རུང་ཞིག་སྐྱེས་པ་ནི་ཉམས་སྟོང་ཚད་མ་སྟེ། ཚད་མ་འདི་མེད་ན་རྣམས་འབྱོར་པ་དེའི་སྟོང་ཚད་མ་
 གཞན་གསུམ་མི་འབྲུང་བའི་ཕྱིར་རོ། །དེས་ན་ཐོག་མར་ཉམས་སྟོང་ཚད་མ་འབྲུང་ངོ་། །དེ་ནས་སྒྲ་མ་ཚད་མ་
 འབྲུང་སྟེ། རང་རྒྱུད་ལ་ཉམས་སྐྱེས་པ་དེ་སྒྲ་མས་ཁྱོད་ཀྱི་རྒྱུད་ལ་ཉམས་དེ་ལྟ་བུ་སྐྱེའོ་ཞེས་བསྟན་པ་དང་
 མཐུན་པས་སྒྲ་མ་ལ་སངས་རྒྱས་དངོས་ཀྱི་འདུ་ཤེས་སྐྱེས་པ་ནི་སྒྲ་མ་ཚད་མར་སོང་ངོ་། །དེ་ནས་ཚད་མ་ཕྱི་
 མ་གཉིས་ནི་སྤར་བསྟན་པ་བཞིན་ནོ། །གཉིས་པ་ལ་གཉིས་ཏེ། མཆོན་ཉིད་དང་དབྱེ་བའོ། །དང་པོ་ནི། རང་ལ་
 དེས་པའི་ཤེས་པ་བྱུང་བར་ཅན་སྐྱེས་པས་གཞན་ཀྱིས་མོས་པ་དགྲོག་པར་མི་བྱས་པའོ། །གཉིས་པ་ནི། སྤར་
 བསྟན་པ་ལྟར་བཞིན་པོ། །གསུམ་པ་དེས་སྟོས་པ་གཅོད་པའི་ཚུལ་ལ་གསུམ་སྟེ། སྟོས་པ་གཅོད་བྱེད། བཅད་བྱ།

རི་ལྟར་གཙོད་པའི་ཚུལ་ལོ། །དང་པོ་ནི། གོང་དུ་བསྟན་པའི་ཚད་མ་བཞིའོ། །གཉིས་པ་ནི། རྒྱ་དང་། ལམ་
 དང་། འབྲས་བུ་གསུམ་ལོ། །གསུམ་པ་ནི། རྒྱ་དགསུམ་གྱི་ནང་ནས་རྒྱ་རྒྱ་ལ་རིགས་བྲག་གི་རྒྱ་ཉོན་
 མོངས་པ་དང་། འབྲས་བུ་རིགས་བྲག་གཉིས། གཞན་ཡང་ལམ་དང་། འབྲས་བུའི་ཉམས་ཐམས་ཅད་ཚད་མ་
 བཞིས་གཏན་ལ་འབེབས་པའི་ཚུལ་གཞུང་བཤད་རྣམས་ལས་ཤེས་པར་བྱ་སྟེ། འདིར་མང་བའི་འདེགས་
 པས་མ་གྲིས་སོ། །བཞི་པ་སྟན་བརྒྱུད་བཞིར་བསྟན་པའི་ལམ་ནི། སྟན་བརྒྱུད་བཞི་ཡིས་སྟོས་པ་
 གཙོད། །ཅེས་པ་སྟེ། དེ་ལ་གསུམ། སྟོས་པ་གཙོད་བྱེད། གཙོད་བྱ། རི་ལྟར་གཙོད་པའི་ཚུལ་ལོ། །དང་པོ་ནི།
 སྟན་བརྒྱུད་བཞི་སྟེ། དབང་གི་ཚུ་བོ་མ་རྒྱབ་པ། བྱིན་རྒྱབས་ཀྱི་བརྒྱུད་པ་མ་ཉམས་པ། གདམས་ངག་གི་སྐྱ་
 མ་ལོག་པ། མོས་གྲུས་ཀྱི་བསམ་པ་ཆོམ་པར་རྒྱས་པའོ། །དང་པོ་ལ་རྒྱ་དུས་དང་། ལམ་དུས་དང་། འབྲས་
 དུས་ཀྱི་དབང་གི་ཚུ་བོ་མ་རྒྱབ་པ་གསུམ་ལོ། །གཉིས་པ་ནི། གསང་སྤྲགས་མཐའ་བཞིའི་བདག་ཉིད་ཅན་ཏེ།
 ཉམས་སུ་སྤང་བའི་མཐའ། ཉམས་སུ་སྤྱོད་བའི་མཐའ། བྱིན་གྱིས་བརྒྱབ་པའི་མཐའ། གྲུབ་པའི་མཐའ་ཅན་
 ལོ། །གསུམ་པ་ནི། འདུ་ལུགས་གསུམ་གྱི་ཁམས་འདུས་པའི་ཆེ། སྤོང་པོས་རྟེན་པ་ལ་སོགས་པ་བར་ཆད་
 ཀྱི་རྣམ་པ་དང་། འདེགས་ཤིང་ཉམ་ང་བ་ལ་སོགས་པའི་ཉམས་སྐྱེས་པ་ན། ཐམ་འཕྲང་དོག་པོ་ལ་སོགས་པ་
 བཏོད་པར་དཀའ་བའང་ལམ་ཡིན་པ་ལྟར་རང་གི་ལམ་དང་རྟེན་འབྲེལ་དུ་ཤེས་པའོ། །བཞི་པ་ནི། དེ་ལྟ་བུའི་
 ཉམས་དེ་དག་ཀྱང་སྤྲ་མས་ཉམས་དེ་ལྟ་བུ་འབྲུང་ངོ་ཞེས་བསྟན་པ་ལྟར་ཐོག་ཏུ་བབས་པས་ངེས་ཤེས་ཁྱད་
 པར་ཅན་སྐྱེས་ཏེ། སྤྲ་མ་ལ་སངས་རྒྱས་ཀྱི་འདུ་ཤེས་བྱིན་ཅི་མ་ལོག་པར་འདུག་པའོ། །གཉིས་པ་སྟོས་པ་
 གཙོད་པར་བྱ་བ་ནི། གོང་དུ་བསྟན་པའི་རྒྱ་དགསུམ་གྱི་ཉམས་ལེན་དེ་དག་གོ། །གསུམ་པ་རི་ལྟར་གཙོད་པའི་
 ཚུལ་ནི། དེ་ལྟ་བུའི་ཉམས་ལེན་དེ་དག་ཀྱང་སྟན་བརྒྱུད་བཞི་དང་ལྡན་པ་དགོས་ཀྱི། བཞི་པོ་གང་རུང་གཅིག་
 མ་ཆང་ནའང་འདི་པའི་ལུགས་ཀྱི་གདམས་ངག་ཡོངས་སུ་རྫོགས་པར་མི་འགྱུར་ཞིང་། བཞི་པོ་དེ་དག་ཀྱང་
 སྤྲ་མ་གོང་མའི་སྟན་བརྒྱུད་ལ་རག་ལས་པ་ཡིན་ནོ་ཞེས་ངེས་པར་བྱེད་པའི་ཚུལ་གྱིས་སོ། །ལྟ་བུ་རྟེན་འབྲེལ་
 ལྟར་བསྟན་པའི་ལམ་ནི། རྟེན་འབྲེལ་ལྟ་ཡིས་ལམ་གྱི་ས་མཆོམས་གཙོད། །ཅེས་པ་སྟེ། དེ་ལ་གཉིས། རྟེན་

འབྲེལ་ལྗེ་རོས་གཟུང་བ་དང་། དེས་ས་མཆམས་གཅད་པའི་ཚུལ་ལོ། །དང་པོ་ལ་ཕྱི་རྟེན་འབྲེལ་ནི། རྒྱུ་ལོག་
 དང་མཐོང་སྤང་ལ་སོགས་པ་ཕྱི་རོལ་རགས་པར་སྤང་བའོ། །ནང་རྟེན་འབྲེལ་ནི། ཅུ་ཡི་གེའི་པོ་བྲང་རྣམས་སུ་
 རྒྱུ་སེམས་ཀྱི་འདུ་འཕྲོ་བྱས་པའོ། །གསང་བ་རྟེན་འབྲེལ་ནི། འཇིག་རྟེན་ལས་འདས་པའི་ལམ་དུ་ཁམས་
 བདུད་ཅིའི་དགྱིལ་འཁོར་ལ་སོགས་པ་དགྱིལ་འཁོར་བཞི་མངོན་དུ་གྱུར་པའོ། །དེ་ཁོ་ན་ཉིད་ཀྱི་རྟེན་འབྲེལ་ནི།
 ས་དང་པོ་ཡན་ཆད་ཀྱི་ཕྱི་རྟགས་ཐིག་ལེ་ལ་འཆར། རང་རྟགས་རྒྱུ་ལ་འཆར། དེ་ཁོ་ན་ཉིད་ཀྱི་རྟགས་ཡོན་
 རྟན་སེམས་ལ་འཆར་བའོ། །མཐར་ཐུག་རྟེན་འབྲེལ་ནི། ས་བཅུ་གསུམ་པར་འགྲོས་བཞི་ཐེན་པའོ། །གཉིས་
 པ་ནི། རྟེན་འབྲེལ་དང་པོ་གཉིས་ཀྱིས་འཇིག་རྟེན་པའི་ལམ་གྱི་ས་མཆམས་གཅད། ཕྱི་མ་གསུམ་ཀྱིས་འདས་
 པའི་ལམ་གྱི་ས་མཆམས་བཅད་པའོ། །ཡང་ཕྱི་རྟེན་འབྲེལ་ཆོགས་ལམ། རང་རྟེན་འབྲེལ་སྦྱོར་ལམ། གསང་
 བ་རྟེན་འབྲེལ་མཐོང་ལམ། དེ་ཁོ་ན་ཉིད་ཀྱི་རྟེན་འབྲེལ་བསྐྱོམ་ལམ། མཐར་ཐུག་རྟེན་འབྲེལ་མཐར་ཕྱིན་པའི་
 ལམ་ལ་བཞག་པའང་གསུང་ངོ། །འདིར་རྣམ་པར་རྟོག་པ་བཞི་འབྱུང་ཏེ། གཞུང་དུ། འཁོར་འདས་སུན་མོང་
 གི་ལམ་ལ་གཞུང་ཆོམ་བྱ་བདུན་དུ་གསུང་ན་འདིར་ལྟར་བསྐྱུས་ནས་གཉིས་པོ་འཇིག་རྟེན་པའི་ལམ་གྱི་
 སྐབས་སུ་བསྟན་པའི་རྒྱ་མཆན་ཅི་ཡིན། སྤང་བ་གསུམ་ལ་སོགས་པ་ལྟ་པོ་རེ་རེས་ཀྱང་སངས་རྒྱ་བའི་ལམ་
 ཡོངས་སུ་རྫོགས་པ་རེ་སྟོན་པ་ཡིན་ནམ། ལྟ་ཆར་བསྐྱོམས་ནས་ལམ་གཅིག་སྟོན་པ་ཡིན། དང་པོ་ལྟར་ན་
 གང་རུང་གཅིག་བསྟན་པས་ཆོག་གི། གཞན་རྣམས་བསྟན་པ་ལ་དགོས་པ་མེད་པར་འགྱུར་ངོ། །གཉིས་པ་
 ལྟར་ན་ཉམས་སྤང་མ་ལུས་རྒྱུད་གསུམ་དག་གིས་ཤེས། །ཞེས་བཤད་པ་དང་འགལ་ལོ་སྟམ་ན། འི་བ་དང་
 པོའི་ལན་ནི་འོག་ཏུ་བཤད་པར་བྱའོ། །གཉིས་པའི་ལན་ནི། སྤང་བ་གསུམ་ལ་སོགས་པ་ལྟ་པོ་རེ་རེས་ཀྱང་
 འཆར་རྒྱ་བའི་ལམ་ཡོངས་སུ་རྫོགས་པ་རེ་སྟོན་ཏེ། རེ་རེས་ཀྱང་འཁོར་འདས་སུན་མོང་གི་ལམ་འབྲས་བྱ་
 དང་བཅས་པ་རེ་སྟོན་པའི་ཕྱིར་ངོ། །ཡང་ལྟ་ཆར་བསྐྱོམས་ནས་ཀྱང་ལམ་ཡོངས་སུ་རྫོགས་པ་གཅིག་སྟོན་ཏེ།
 གང་ཟག་གཅིག་འཆར་རྒྱ་བའི་ལམ་ལ་ལམ་གྱི་གཞི་བཅའ་བ་གཅིག་དང་། ལམ་གྱི་དངོས་གཞི་དང་། ལམ་
 གྱི་སྦྱོས་པ་གཅོད་བྱེད་དང་། ལམ་གྱི་ས་མཆམས་གཅོད་བྱེད་བཞི་དགོས་པ་རྣམས་འདི་དག་གིས་རིམ་པ་

བཞིན་བསྟན་པའི་ཕྱིར་ཏེ། གོང་གཞུང་དོན་གྱི་སྐབས་སུ་བཤད་ཟིན་ཏོ། །དྲི་བ་གསུམ་པའི་ལན་ནི། དེ་ལྟར་
 ལྷ་པོ་དེ་དེས་ཀྱང་ལམ་ཡོངས་སུ་རྫོགས་པ་དེ་སྟོན་ན། ལྷ་ཆར་བསྟན་པ་ལ་དགོས་པ་ཅི་ཡོད་ཅེ་ན། དགོས་
 པ་འདི་དག་ཡོད་དེ། འཁོར་འདས་ཀྱི་ཆོས་ཐམས་ཅད་གནས་སྐབས་མི་འདྲ་བ་གསུམ་ལ་སྒྲུང་བ་གསུམ་
 འཆར་བ་ལ་བཞག་པ་ཡིན་ནོ་ཞེས་ཤེས་པའི་ཕྱིར་དུ་སྒྲུང་བ་གསུམ་དུ་བསྟན་པའི་ལམ་བསྟན། ཆོས་ཐམས་
 ཅད་རང་གི་སེམས་རྒྱུན་ཆགས་གཅིག་གིས་བསྟུས་པ་ཡིན་ནོ་ཞེས་ཤེས་པའི་ཕྱིར་དུ་རྒྱུད་གསུམ་དུ་བསྟན་
 པའི་ལམ། དེ་ལ་དེས་པའི་ཤེས་པ་བྱད་པར་ཅན་སྦྱེས་པས་ལམ་སྒྱུར་དུ་བགྲོད་པའི་ཕྱིར་དུ་ཆད་མ་བཞིར་
 བསྟན་པའི་ལམ། དེས་གང་ཟག་གཅིག་འཆང་བྱ་བ་སྒྲུ་མ་གོང་མའི་སྟན་བརྒྱུད་བྱད་པར་ཅན་ལ་རག་ལས་
 པར་ཤེས་པའི་ཕྱིར་དུ་སྟན་བརྒྱུད་བཞིར་བསྟན་པའི་ལམ། རྡོ་རྗེ་ཐེག་པའི་ལམ་གྱིས་སངས་རྒྱས་ཀྱི་སར་
 བགྲོད་པ་ལ་རྟེན་འབྲེལ་ལྷ་ཆང་ཞིང་འགྲིག་པ་དགོས་སོ་ཞེས་ཤེས་པའི་ཕྱིར་དུ་རྟེན་འབྲེལ་ལྷར་བསྟན་པའི་
 ལམ་བསྟན་པ་ཡིན་ནོ། །དྲི་བ་བཞི་པའི་ལན་ནི། དེ་ལྟར་ཐམས་ཅད་གྱིས་ལམ་ཡོངས་སུ་རྫོགས་པ་གཅིག་
 བསྟན་ཀྱང་། ཉམས་སྒྲུང་མ་ལུས་རྒྱུད་གསུམ་དག་གིས་ཤེས། །ཞེས་པ་དང་མི་འགལ་ཏེ། རྒྱུད་གསུམ་ནི་
 ཉམས་ལེན་གྱི་དངོས་གཞི་ཡིན་ལ། དེའི་སྟོན་དུ་ཉམས་ལེན་གྱི་གཞི་བཅའ་བ་སྒྲུང་བ་གསུམ་དང་། ཉམས་
 ལེན་གྱི་སྟོས་པ་གཅོད་བྱེད་ཆད་མ་བཞི་དང་། སྟན་བརྒྱུད་བཞི་དང་། དེ་ལྟར་ཉམས་སུ་སྒྲུངས་པས་ས་ལམ་
 བགྲོད་པའི་ཆེ་ས་མཆམས་གཅོད་བྱེད་རྟེན་འབྲེལ་ལྷ་དགོས་པས་སོ། །གཉིས་པ་འཁོར་ལོ་འཆམ་པ་འཇིག་
 རྟེན་པའི་ལམ་ལ་གཉིས་ཏེ། མན་ངག་གི་གནད་བདུན་དུ་བསྟུས་ཏེ་བསྟན་པ་དང་། ལམ་གྱི་གོགས་སེལ་
 བསྟན་པའོ། །དང་པོ་ལ་བདུན་ཏེ། ཁམས་འདུ་ལྷགས་གསུམ་གྱིས་ལམ་སྟོགས་མེད་དུ་བསྐྱེད་པའི་གནད།
 སེམས་གནས་ལྷགས་གསུམ་གྱིས་ཉིང་དེ་འཛིན་གྱི་ཉེ་རྒྱུ་ཤེས་པའི་གནད། ཉམས་གསུམ་གྱིས་གང་ཡང་
 ཉིང་དེ་འཛིན་དུ་ཤེས་པའི་གནད། རྫོད་གསུམ་གྱིས་ཉམས་བྱུང་རྒྱལ་དུ་བསྐྱུང་བའི་གནད། ལམ་ཁྲིད་ལྷགས་
 གསུམ་གྱིས་ཉིང་དེ་འཛིན་གྱི་བྱེ་བྲག་ཤེས་པའི་གནད། ཁམས་འདུས་པ་གསུམ་གྱིས་ལམ་གྱི་ས་མཆམས་
 ཤེས་པའི་གནད། རྟེན་འབྲེལ་གསུམ་གྱིས་དེ་དོགས་དང་བྲལ་བའི་གནད་དོ། །དང་པོ་ནི། འདུ་ལྷགས་གསུམ་

དང་ཕྱོགས་མེད་བདུན་དག་གིས། །རྣམ་པར་སྤེལ་བས་སྒྲོ་སྒྲུང་བྲལ་བར་མཛོད། །ཅེས་བ་སྟེ། དེ་ལ་གཉིས།
 འདུ་ལུགས་གསུམ་དང་ཕྱོགས་མེད་བདུན་ངོས་གཟུང་བ། དེས་སྒྲོ་སྒྲུང་དང་བྲལ་བའི་ཚུལ་ལོ། །དང་པོ་ལ་
 འདུ་ལུགས་གསུམ་ནི། ལས་འཕྲོ་ཅན་རང་གི་རང་གིས་ཁམས་འདུ། མོས་གུས་ཅན་གྱི་བླ་བས་གྱིས་ཁམས་
 འདུ། བཙུག་འགྲུས་ཅན་འབད་ཚེ་ལ་གྱིས་ཁམས་འདུ་བའོ། །ཕྱོགས་མེད་བདུན་ནི། ལས་འཕྲོ་ལ་སྒྲུར་ན།
 ལས་འཕྲོ་ཕྱོགས་མེད་དུ་སྐད་བས་རྒྱུད་ཕྱོགས་མེད་དུ་ལོག། དེས་གཏུམ་མོའི་མེ་ཕྱོགས་མེད་དུ་འབར། དེས་
 ཅ་ཕྱོགས་མེད་དུ་བྲལ། དེས་ཁམས་ཕྱོགས་མེད་དུ་འདུ། དེས་ཟག་བཅས་ཀྱི་མངོན་ཤེས་ཕྱོགས་མེད་དུ་
 འཆར། དེས་ཟག་མེད་ཀྱི་མངོན་ཤེས་ཕྱོགས་མེད་དུ་འཆར་བ་སྟེ་བདུན་ནོ། །དེ་བཞིན་དུ་མོས་གུས་དང་།
 བཙུག་འགྲུས་ལའང་བདུན་བདུན་ཉི་ཉི་ཤུ་ཅ་གཅིག་གོ། །གཉིས་བ་ནི། གང་ཟག་ལམ་མ་བསྐྱོམས་བ་རྣམས་
 ལ་ཁམས་འདུས་བྱུང་བའི་ཆེ་མན་ངག་མེད་བ་དག་གིས་ཁམས་འདུས་བ་མ་ཡིན་ནོ་ཞེས་སྒྲུར་བ་འདེབས་
 པར་བྱེད་ཅིང་། གདོན་གྱིས་བྲས་བ་ཡིན་ནོ་ཞེས་སྒྲོ་འདོགས་པར་བྱེད་ལ། འདུ་ལུགས་གསུམ་པོ་འདི་དག་
 ཤེས་ན་སྒྲོ་སྒྲུར་མི་དགོས་ཏེ། བྱང་སེམས་རྩྭ་ཀླུ་ལ་གྱི་གྲ་བ་ལྟ་བུ་མོས་གུས་གྱིས་ཁམས་འདུ་བའང་ཡོད།
 དབུས་བ་རྩོ་གདན་ལྟ་བུ་ལས་འཕྲོས་ཁམས་འདུ་བའང་ཡོད་དོ་ཞེས་བའི་ཚུལ་གྱིས་སོ། །གཉིས་བ་ནི།
 སེམས་འཛིན་གནས་ལུགས་རྣམ་གསུམ་ཉོགས་བ་ཡིས། །ཉིང་ངེ་འཛིན་གྱི་ཉི་རྒྱར་ཉོགས་པར་བྱ། །ཞེས་བ་
 སྟེ། འདི་ལ་གཉིས། སེམས་གནས་ལུགས་གསུམ་ངོས་གཟུང་བ་དང་། དེ་ཉིང་ངེ་འཛིན་གྱི་ཉི་རྒྱར་འགྲུར་
 བའི་ཚུལ་ལོ། །དང་པོ་ནི། རྒྱུད་ལོག་བས་སེམས་གནས། རྒྱུད་སེམས་བདག་གྱིན་གྱིས་བརྒྱབས་བས་
 སེམས་གནས། ཉེན་མཉམ་དུ་འབྲས་བས་སེམས་གནས་བའོ། །གཉིས་བ་ནི་གོང་དུ་བསྟན་བའི་ལས་འཕྲོ་
 དང་། མོས་གུས་དང་། བཙུག་འགྲུས་གསུམ་པོ་གང་ཡང་རུང་བ་ལས་རྒྱུད་ལོག་སོགས་གསུམ་པོ་འདི་དག་
 འགྲུང་ལ། དེ་ལས་ལུས་ཉམས་དང་སེམས་ཉམས་ལ་སོགས་བའི་ཉིང་ངེ་འཛིན་བསམ་གྱིས་མི་བྲལ་བ་སྟེ་
 བས། རྒྱུད་ལོག་ལ་སོགས་བ་ནི་ཉིང་ངེ་འཛིན་གྱི་དངོས་རྒྱ་ཡིན་ལ། ལས་འཕྲོ་ལ་སོགས་བ་གསུམ་ནི་
 བརྒྱད་བའི་རྒྱ་ཡིན་ནོ་ཞེས་བའི་དོན་ཏོ། །གསུམ་བ་ནི། རང་ལུས་དག་ལ་ཉམས་གསུམ་སྟེས་བ་ཡི། །གང་

ཡང་ཉིང་དེ་འཛིན་དུ་མཁུན་པར་མཛོད། །ཅེས་ཏེ། འདི་ལ་གཉིས། ཉམས་གསུམ་ངོས་གཟུང་བ་དང་། དེས་
 གང་ཡང་ཉིང་དེ་འཛིན་དུ་ཤེས་པའི་ཚུལ་ལོ། །དང་པོ་ལ་ལུས་ཉམས་ནི། བསྐྱེད་པའི་སྟོབས་ཀྱིས་རྒྱུང་ནང་
 དུ་ལོག་པས་ལུས་ལ་འཕར་གཡོ་དང་མཆོང་རྒྱག་ལ་སོགས་པ་འབྱུང་ངོ་། །སེམས་ཉམས་ནི། ཅུ་ཡི་གེ་ལ་
 གནད་དུ་བསྐྱུན་པས་ཉམས་ང་དང་། བྱ་ངན་དང་། ཆགས་སྒྲུང་ལ་སོགས་པའི་ཉམས་འབྱུང་ངོ་། །མི་ཉམས་
 བཤོ། །རྒྱུང་ལ་གནད་དུ་བསྐྱུན་པས་མི་ལམ་དུ་འང་གཡོ་བའི་རང་བཞིན་ཏྲ་མི་བ་ལ་སོགས་པ་འབྱུང་
 བཤོ། །གཉིས་པ་ནི། མན་ངག་མེད་པ་དག་གིས་ལུས་ལ་ན་རྩག་སོགས་བྱུང་བ་ན་འབྱུང་བ་ལུས་འབྱུགས་སུ་
 འཆད། སེམས་ལ་ཉོན་མོངས་སོགས་བྱུང་བ་ན་ཉོན་མོངས་རང་དགའ་བར་འཆད། མི་ཉམས་ནི་མི་ལམ་རང་
 དགའ་བར་འཆད་པ་ཉིང་དེ་འཛིན་དུ་མེ་ཤེས་ལ། འདི་པའི་ལུགས་ཀྱིས་རྒྱུང་སེམས་ཀྱི་འདུ་འཕྲོད་ལས་བྱུང་
 བའི་ཉམས་གསུམ་དུ་ཤེས་པའོ། །བཞི་པ་ནི། རྫོད་གསུམ་རིམ་པ་ཡིན་མིན་སྒྲེ་བ་ཡིས། །གང་ཡང་བྱུང་རྒྱལ་
 དག་ཏུ་གཏང་བར་མཛོད། །ཅེས་ཏེ། འདི་ལ་གཉིས། རྫོད་གསུམ་ངོས་གཟུང་བ་དང་། རྒྱུང་རྒྱལ་དུ་བསྐྱུང་
 བའི་ཚུལ་ལོ། །དང་པོ་ནི། རྣམ་རྟོག་སྟོན་དུ་སོང་བའི་རྫོད། །ཁམས་དགུ་འདུས་པའི་རྫོད། ཐེག་ལེ་འབར་ཞིང་
 འདུས་པའི་རྫོད་དོ། །གཉིས་པ་ནི། དེ་ལྟ་བུའི་རྫོད་གསུམ་སོ་དེ་དག་ཀྱང་རྒྱ་རྒྱུང་སེམས་ཀྱིས་ཉེན་འབྲེལ་རིམ་
 པ་ཡིན་མིན་དུ་འགྲིག་པས་འབྲས་བུ་རྫོད་རྣམས་ཀྱང་རིམ་པ་ཡིན་མིན་དུ་སྒྲེ་ལ། །གང་ལ་འང་ཞེན་པ་མི་བྱ་
 བར་ངོ་ཤེས་པར་བྱས་ནས་བསྐྱུང་བ་ནི་རྒྱུང་རྒྱལ་དུ་བསྐྱུང་བའི་དོན་ཏོ། །ལྷ་པ་ནི། དེད་དཔོན་ལྟ་བུའི་ཁྲིད་
 ལུགས་རྣམ་གསུམ་གྱིས། །ཉིང་འཛིན་ཉམས་ཀྱི་བྲེ་བྲག་རྟོགས་པར་མཛོད། །ཅེས་ཏེ། འདི་ལ་གསུམ། ལམ་
 ཁྲིད་ལུགས་གསུམ་ངོས་གཟུང་བ། དེད་དཔོན་ལྟ་བུར་འཛོག་པའི་རྒྱ་མཆོན། དེས་ཉིང་འཛིན་ཉམས་ཀྱི་བྲེ་
 བྲག་ཤེས་པའི་ཚུལ་ལོ། །དང་པོ་ནི། རྒྱུང་གིས་ལམ་ཁྲིད། །ཁམས་བདུད་ཅིས་ལམ་ཁྲིད། ཅུ་ཡི་གེས་ལམ་
 ཁྲིད་པའོ། །གཉིས་པ་ནི། ལམ་ཁྲིད་ལུགས་གསུམ་སོ་དེ་དག་ལ་ཅིའི་ཕྱིར་དེད་དཔོན་ལྟ་བུར་འཛོག་ཅེ་ན།
 དཔེར་ན་དེད་དཔོན་དེས་རང་གིས་ཁྲིད་པར་བྱ་བའི་ཆོང་པ་ཐམས་ཅད་གཞན་ལ་རག་མ་ལས་པར་གང་དུ་
 འདོད་པའི་གནས་དེར་འཁྲིད་པར་བྱེད་པ་དེ་བཞིན་དུ། །ལམ་ཁྲིད་ལུགས་གསུམ་སོ་དེ་དག་གིས་ཀྱང་ཁྲིད་

བར་བྱ་བ་སེམས་ཀྱན་གཞིའི་ནམ་བར་ཤེས་པ་དེ་གཞན་ལ་རག་མ་ལས་བར་བྱིན་ལུགས་གསུམ་པོ་དེ་དག་
 གི་སྒོ་ནས་བཅུ་གསུམ་རྗེ་རྗེ་འཇིན་པའི་སར་འབྱིན་བར་བྱེད་པས་ན་དེ་སྐད་ཅེས་བྱའོ། །གསུམ་པ་ནི།
 ཁམས་འདུས་པ་དང་པོ་ལ་ཅ་རྒྱུད་གི་བྱུག་ཆེ་བ་དང་། འདུས་པ་བར་པ་ལ་ཅ་རྒྱུད་གི་བྱུག་གི་བ་དང་། འདུས་
 པ་ཐ་མ་ལ་ཅ་རྒྱུད་གི་བྱུག་བྲལ་བས་འབྱུང་བ་ལུས་འབྱུགས་ལ་སོགས་པའི་གཞོན་པ་སེལ་རྒྱས་འབྱུང་བ་
 རྣམས་ནི་རྒྱུད་གིས་ལམ་བྱིན་པའི་ཉམས་ཀྱི་བྱེ་བྲག་ཡིན་ལ། འདུས་པ་དང་པོ་ལ་ཉིང་རེ་འཇིན་མི་གསལ་
 ཞིང་མི་བརྟན་པ་དང་། འདུས་པ་བར་པ་ལ་ཉིང་རེ་འཇིན་གསལ་ཞིང་ཆེར་བརྟན་པ་དང་། འདུས་པ་ཐ་མ་ལ་
 མཉམ་རྗེས་མེད་ཅིང་ཡུལ་རྒྱུན་གྱིས་མི་གཞོན་པ་འབྱུང་བ་རྣམས་ནི་ཁམས་བདུད་ཅིས་ལམ་བྱིན་པའི་ཉམས་
 ཀྱི་བྱེ་བྲག་ཡིན་ཞིང་། འདུས་པ་དང་པོ་ལ་མ་ངེས་པ་འབྱུལ་སྤང་དུ་འཆར་བ་ཉམ་ང་བ་དང་སྤྱང་ན་ལ་སོགས་
 པ་རྣམས་དང་། འདུས་པ་བར་པ་ལ་ངེས་པ་མཐོང་སྤང་དུ་འཆར་བ་རིགས་བྱུག་གི་ཉམས་དང་། མཐོང་སྤང་
 རྣམས་དང་། འདུས་པ་ཐ་མ་ལ་ཤེན་ཏུ་ངེས་པ་གསལ་སྤང་དུ་འཆར་བ་སྤིད་པའི་ཅེ་མོ་མན་ཆད་ཉིང་རེ་འཇིན་
 ཀྱི་ཉམས་སུ་འབྱུང་བ་སྤྲུལ་བྱེད་པ་རྣམས་ནི་ཅ་ཡི་གས་ལམ་བྱིན་པའི་ཉམས་ཀྱི་བྱེ་བྲག་སྟེ། དེ་ལྟར་ཉམས་
 མི་འབྲ་བ་གསུམ་པོ་དེ་དག་ལམ་བྱིན་ལུགས་གསུམ་པོ་སོ་སོ་ལས་འབྱུང་ཞེས་པའི་དོན་ཏོ། །ལམ་བྱིན་
 ལུགས་གསུམ་པོ་འདི་དག་ལ་འཇིག་རྟེན་པའི་ལམ་དུ་ཁམས་འདུས་པ་གསུམ་གྱིས་ས་མཆམས་བཅད།
 འདས་པའི་ལམ་དུ་བྱུབ་མཐའ་བཞེས་ས་མཆམས་བཅད་ནས་གསུངས་མོད་ཀྱི། འདིར་འདུས་པ་གསུམ་ལ་
 སྐྱར་བ་ཙམ་ཞིག་སྐབས་སུ་བབ་པས་དེ་བཞིན་དུ་བཤད་དོ། །བྱུག་པ་ནི། འདུས་པ་གསུམ་ལ་དཔེ་གསུམ་
 སྐྱར་བ་ཡིས། །ལམ་གྱི་ས་མཆམས་ཐེ་ཆོམ་མེད་པར་མཛོད། །ཅེས་ཏེ། འདི་ལ་གསུམ། ཁམས་འདུས་པ་
 གསུམ་ངོས་གཟུང་བ། དེ་ལ་དཔེ་གསུམ་སྐྱར་བའི་ཚུལ། དེས་ས་མཆམས་ཤེས་པའི་ཚུལ་ལོ། །དང་པོ་ནི།
 ཁམས་འདུས་པ་དང་པོ་དང་། བར་པ་དང་། ཐ་མ་ལོ། །གཉིས་པ་ནི། ཁམས་འདུས་པ་དང་པོ་ལ་བསྒྲིམས་པའི་
 ལྟོབས་ཀྱིས་རྒྱུད་ཅ་གནས་ཐམས་ཅད་དུ་སོང་བས་ཅ་མདུད་གྲོལ་ནས་ཅ་རྒྱུད་གི་བྱུག་འབྱུང་སྟེ། དཔེ་དབྱུག་
 ཀྱི་རྒྱུད་པོ་ལག་ཆ་ཅན་དང་འབྲའོ། །འདུས་པ་བར་པ་ལ་བསྒྲིམས་པའི་ལྟོབས་ཀྱིས་ཅ་མདུད་ཆེར་གྲོལ་ཞིང་

ལྷ་སེམས་ཅུང་ཟད་དྲངས་པས་ཅ་ལྷ་གི་བྱ་ལེ་སྟེ། དཔེ་དབྱིད་ཀྱི་ལྷ་པོ་ལག་ཆ་གི་བ་དང་
 འདྲོ། །འདུས་པ་ཐ་མར་བསྐྱེམས་པ་བཏན་པའི་སྟོབས་ཀྱིས་ཅ་མདུད་ཆེར་གྲོལ་ཞིང་ལྷ་སེམས་ཤིན་དུ་
 དྲངས་པས་ཉིང་རེ་འཛིན་གྱི་པན་ཡོན་དུ་མ་འབྱུང་སྟེ། དཔེ་དབྱར་གྱི་ལྷ་པོ་ལག་ཆ་བྲལ་བ་དང་
 འདྲོ། །གསུམ་པ་ནི། འོན་དཔེ་གསུམ་པོ་དེ་དག་གིས་ས་མཆོམས་ཤེས་པའི་ཚུལ་གང་ཡིན་ཞེ་ན། དགུན་
 ཀྱི་ལྷ་པོ་ལག་ཆ་ཅན་དང་འདྲ་བར་ཅ་ལྷ་གི་བྱ་ལེ་ཉུ་ཆེ་བ་ན་འདུས་པ་དང་པོར་སྟེབ་པར་ཤེས་པར་བྱ།
 དབྱིད་ཀྱི་ལྷ་པོ་ལག་ཆ་གི་བ་དང་འདྲ་བར་ཅ་ལྷ་གི་བྱ་ལེ་བ་ན་འདུས་པ་བར་པར་སྟེབ་པར་ཤེས་པར་
 བྱ། དབྱར་གྱི་ལྷ་པོ་ལག་ཆ་བྲལ་བ་དང་འདྲ་བར་ཉིང་རེ་འཛིན་གྱི་ཡོན་ཏན་བསམ་གྱིས་མི་བྱ་བ་པ་འབྱུང་
 བ་ན་འདུས་པ་ཐ་མར་སྟེབ་པར་ཐེ་ཆོམ་མེད་པར་ཤེས་པར་བྱ་ཞེས་པའི་དོན་ཏོ། །བདུན་པ་ནི། ཉེན་འབྲེལ་
 རྣམ་གསུམ་རང་ལ་འདྲོམ་པ་ཡིས། །རྒྱ་རྒྱུན་གཞན་མེད་རེ་དོགས་བྲལ་བར་མཛོད། །ཅེས་པ་སྟེ། འདི་ལ་
 གསུམ། ཉེན་འབྲེལ་གསུམ་ངོས་གཟུང་བ། དེ་རང་ལ་རྩེ་ལྟར་འདྲོམ་པའི་ཚུལ། དེས་རེ་དོགས་དང་བྲལ་བའི་
 ཚུལ་ལོ། །དང་པོ་ནི། ལྷ་ལོག་གི་ཉེན་འབྲེལ། མཐོང་སྣང་གི་ཉེན་འབྲེལ། མི་ལམ་གྱི་ཉེན་འབྲེལ་ལོ། །དང་པོ་
 ནི། བསྐྱེམས་པའི་སྟོབས་ཀྱིས་ལྷ་ནང་དུ་ལོག་པས་ལུས་ལ་འཕར་གཡོ་དང་མཆོང་རྒྱག་ལ་སོགས་པ་
 འབྱུང་བའོ། །གཉིས་པ་ནི། ལུས་ཅའི་མཐོང་སྣང་ནི། རོ་རྒྱུད་གི་མདུད་པ་སོ་གཉིས་ཀྱི་དོག་སར་ལྷ་སེམས་
 བྱུགས་པས་རི་བྱག་སོགས་མཐོང་བའོ། །རྩ་ཡི་གའི་མཐོང་སྣང་ནི། རིགས་བྱུག་གི་ཡི་གེར་ལྷ་སེམས་
 འདུས་པས་རིགས་བྱུག་གི་གནས་མཐོང་བ་ལ་སོགས་པའོ། །ཁམས་བདུད་ཅིའི་མཐོང་སྣང་ནི། སྟིང་གའི་རྒྱ་
 ཡིག་ལ་སོགས་པར་བདུད་ཅི་ལྟའི་དྲངས་མ་མཉམ་དུ་འདུས་པས་རྒྱལ་བ་རིགས་ལྟ་མཐོང་བ་ལ་སོགས་
 པའོ། །མི་ལམ་གྱི་ཉེན་འབྲེལ་ནི། མཐོང་སྣང་དེ་དག་གི་རྒྱས་གཉིད་ཀྱི་རྒྱུ་བྱས་ནས་མཐོང་སྣང་དེ་དག་མི་
 ལམ་དུ་འབྱུང་བའོ། །གཉིས་པ་ནི། ཉེན་འབྲེལ་གསུམ་པོ་དེ་དག་འབྱུང་བའི་རྒྱ། ལུས་ཅ་དང་། རྩ་ཡི་གེ་དང་།
 ཁམས་བདུད་ཅི་དང་། ལྷ་རྣམས་རང་གི་ལུས་ལ་རང་ཆས་སུ་ཡོད་པས་ཕྱི་རོལ་གྱི་རྒྱ་རྒྱུན་གཞན་མེད་
 ཅེས་པའོ། །གསུམ་པ་ནི། མཐོང་སྣང་ལ་དེ་བཞིན་གཤེགས་པའི་སྐྱེ་མཐོང་བ་ལ་སོགས་པའང་དངོས་བྱུང་གི་

རེ་བ་མི་བྱ་ཞིང། སྤྱིན་པོས་བརྟེན་པ་ལ་སོགས་པ་ལའང་བར་ཆད་ཀྱི་དོགས་པ་མི་བྱ་སྟེ། དེ་དག་གི་རྒྱ་རྒྱུང་
 སེམས་ཐམས་ཅད་རང་གི་ལྷན་ལ་ཆང་བས་སོ་སྟམ་དུ་དགོངས་སོ། །བདུན་པོ་འདི་དག་ནི་གོ་རིམ་ཅུང་ཟད་
 ཅུམ་མ་གཏོགས་ཅི་བཅུན་ཆེན་པོས་འཛིན་ཏེན་པའི་ལམ་གྱི་སྐབས་སུ་ཤེས་པས་པན་འདོགས་པའི་མན་
 ངག་བདུན་གསུངས་པ་དང་དོན་གཅིག་ཏུ་ཤེས་པར་བྱའོ། །གཉིས་པ་ལམ་གྱི་གོགས་སེལ་བ་ལ་གཉིས་ཏེ།
 གོགས་སེལ་སོ་སོར་བསྟན་པ་དང་། བསྟན་ཏེ་བསྟན་པའོ། །དང་པོ་ལ་བཞི་སྟེ། བསྟང་བ་སུམ་ཅུའི་གོགས་
 སེལ་བསྟན་པ། མན་ངག་གི་གནད་བདུན་ཅུའི་གོགས་སེལ་བསྟན་པ། གདམས་ངག་དྲུག་གི་གོགས་སེལ་
 བསྟན་པ། དཀྱིལ་འཁོར་འཁོར་ལོའི་གོགས་སེལ་བསྟན་པའོ། །དང་པོ་ལ་གསུམ་སྟེ། གང་ཟག་གང་ལ་འབྱུང་
 བ། ཅུལ་ཇི་ལྟར་སེལ་བ། གནས་སྐབས་གང་དུ་སེལ་བའོ། །དང་པོ་ནི། ཐབས་དང་ཤེས་རབ་ཟུང་འཇུག་
 རྣམ་འབྱོར་པ། །གཉིས་ལ་བར་ཆད་འཇུག་སྟེ་གཅིག་ལ་མིན། །ཞེས་པ་སྟེ། ཐབས་ཀྱི་ཕྱོགས་སུ་ལྷུང་བའི་
 རྣམ་འབྱོར་པ་དང་། ཤེས་རབ་ཀྱི་ཕྱོགས་སུ་ལྷུང་བའི་རྣམ་འབྱོར་པ་དང་། ཟུང་འཇུག་གི་རྣམ་འབྱོར་པ་
 གསུམ་ལས། དང་པོ་གཉིས་ལ་བར་ཆད་འབྱུང་གི་གཅིག་སྟེ་ཟུང་འཇུག་གི་རྣམ་འབྱོར་པ་ལ་མི་འབྱུང་ཞེས་
 པའི་དོན་ཏོ། །གཉིས་པ་ལ་གཉིས་ཏེ། སོ་སོའི་བསྟང་བ་བསྟན་པ་དང་། ཐུན་མོང་གི་བསྟང་བ་བསྟན་
 པའོ། །དང་པོ་ནི། བསྟང་བ་བརྒྱད་བརྒྱད་བཅུ་དྲུག་དག་ཏུ་སྟེ། །ཐབས་ལ་དད་པ་ལ་སོགས་རྣམ་པ་
 བརྒྱད། །ཤེས་རབ་སད་པ་རྣམ་པ་བཞི་ཡིས་བསྟང་། །ནང་གི་བདུད་ལ་དབང་བཞིའི་བརྟེན་ཡིས་བརྟེན་གྱི་ཅེས་
 ཏེ། ཐབས་ཀྱི་ཕྱོགས་སུ་ལྷུང་བའི་རྣམ་འབྱོར་པ་ལ་བར་ཆད་བཞི་ལ་བསྟང་བ་བརྒྱད་དེ། དེ་ལ་བར་ཆད་བཞི་
 ནི་ལམ་དུ་འཇུག་པ་ན་འཛིན་ཏེན་ཆོས་ཀྱི་བར་ཆད། ལྷགས་པ་ན་སྤྱི་རོལ་བདུད་ཀྱི་བར་ཆད། སེམས་ཅུང་
 ཟད་བརྟན་པ་ན་བདུད་སྟོབས་འཕེལ་བའི་བར་ཆད། སེམས་ཆར་བརྟན་པ་ན་ཏིང་ལེ་འཛིན་རོལ་ཤེས་པའི་
 བར་ཆད་དོ། །བསྟང་བ་བརྒྱད་ནི། བར་ཆད་དང་པོ་ལ་དད་པ་བརྟན་པོས་བསྟང་། གཉིས་པ་ལ་སྟང་བའི་
 འཁོར་ལོ། རྒྱགས་རྫོས། བསྟགས་མདུད་གསུམ་གྱིས་བསྟང་། གསུམ་པ་ལ། ཆོས་རྣམས་སེམས་ཉིད་སྟང་
 བ། གཟུགས་བརྟན་ཡིན་སྟེ། དེ་ཁོ་ན་ཉིད་རྒྱ་མཚོའི་དོན་དང་མ་བུལ་བ་གསུམ་གྱིས་བསྟང་། བཞི་པ་ལ།

གཞན་དབང་རྟེན་འབྲེལ་ཤེས་པས་བསྐྱུང་བའོ། །ཤེས་རབ་ཀྱི་ཕྱོགས་སུ་ལྷུང་བའི་ནལ་འབྱོར་བའི་བར་ཆད་
 བཞི་ནི། ཉམས་དང་སྤྱག་བསྐྱེད་བསྐྱེད་པའི་བར་ཆད། གཟུགས་སྟོན་པའི་བར་ཆད། སྤྱོད་པའི་བར་ཆད།
 ལྟ་བུ་སྤྱུང་བའི་བར་ཆད་དོ། །བསྐྱུང་བ་བརྒྱད་ནི། བཞི་པོ་དེ་དག་གི་འབྱུང་གིས་བྱས་པ་ལ། གཉིན་པོ་
 སད་པ་བཞིས་བསྐྱུང་། རང་གི་བདུད་གིས་བྱས་པ་ལ་དབང་བཞིས་བཅས་བསྐྱོག་པའོ། །དེ་ལ་སད་པ་བཞི་
 ནི། བར་ཆད་དང་པོ་ལ་ཉམས་གིས་སད་པས་ནམ་གསུམ་རིགས་དབྱེ། གཉིས་པ་ལ་ཉིང་རེ་འཛིན་གིས་སད་
 པས་ནམ་གསུམ་རིགས་དབྱེ། གསུམ་པ་ལ་སྤྱགས་གིས་སད་པས་ནམ་གསུམ་རིགས་དབྱེ། བཞི་པ་ལ་ལྟ་
 བུ་གིས་སད་པས་ནམ་གསུམ་རིགས་དབྱེ། བས་ཉམས་ཡིན་ན་བྱུང་བྱུང་བ་སྤྱུང་། ཡི་དམ་ཡིན་ན་དངོས་
 བྱུང་ཞུ། བར་ཆད་ཡིན་ན་རོ་ཤེས་པ་ཙམ་གིས་སྐྱུངས་ནས་འགོ། གལ་ཏེ་མ་སོང་ན་རང་གི་བདུད་ཡིན་པས་
 དབང་བཞིའི་བཅས་བསྐྱོག་པར་བྱའོ། །གཉིས་པ་སྤྱན་སོང་གི་བསྐྱུང་བ་ནི། གཉིས་ལ་སྤྱན་སོང་བསྐྱུང་བ་བརྒྱ་
 བཞི་སྟེ། །ཞེས་པ་སྟེ། གྲིབ་མ་དུག་ཐེག་ལེ་འཛིན་པ་དུག་སྐྱིབ་པ་གཉིས་བསྐྱུང་བའོ། །གསུམ་པ་ནི། དང་པོ་
 ལམ་དུ་འཇུག་དང་ཞུགས་པ་དང་། །སེམས་འཛིན་ཅུང་ཟད་བརྟན་དང་ཆེར་བརྟན་པའི། །བར་ཆད་རིམ་གིས་
 སེལ་བ་ཤེས་པར་བྱ། །ཞེས་པ་སྟེ། ཐབས་ཀྱི་ཕྱོགས་སུ་ལྷུང་བ་དང་། །ཤེས་རབ་ཀྱི་ཕྱོགས་སུ་ལྷུང་བ་དང་།
 གཉིས་ཀའི་སྤྱན་སོང་གི་བསྐྱུང་བ་གསུམ་ལས། དང་པོའི་བསྐྱུང་བ་ལ་དད་སོགས་བརྒྱད་ནི་གནས་སྐབས་
 བཞིར་འཇུག་ཅེས་པའི་དོན་ཏོ། །གཉིས་པ་མན་ངག་གི་གནད་བདུན་ཅུའི་གོགས་སེལ་ནི། ཅ་ཡི་བྱག་ལ་ལ་
 དོར་ཤིན་ཏུ་གཅེས། །རྒྱུད་གི་བྱག་ལ་རྩན་དགས་བྱིན་ཏེ་བསྐྱོག་ །རྒྱུད་རེངས་པ་ལ་ལ་དོར་བྱིན་བརྒྱབ་
 དང་། །བདེ་བ་བསྐྱོམ་དང་ནམ་པ་གསུམ་དུ་གསུངས། །ཞེས་པ་སྟེ། ཅ་བྱག་ལ་ལ་དོར་བ་ནི། གང་ན་སར་
 ཤེས་པ་གཏད་དེ། རིག་པ་སེམས་གིས་འཆིར་གཞོན་བྱས་པས་ཞི་བའོ། །རྒྱུད་བྱག་ལ་རྩན་དགས་བྱིན་ཏེ་
 བསྐྱོག་པ་ནི། རྒྱུད་ནང་དུ་བརྒྱབས་ཏེ་གང་ན་སར་མནན། མི་སྤྱབ་པ་འབྲུག་སྤྱབ་ཅིང་མནན་པའོ། །རྒྱུད་
 རེངས་བཅོས་པའི་ཐབས་ལ་གསུམ་ལས། ལ་དོར་ནི་སྤྱོད་པ་བཞིན་ནོ། །བྱིན་གིས་བརྒྱབ་པ་ལ་དུག་སྟེ། ལྷ་མ་
 དམ་པའི་བྱིན་རྒྱབས། ལྷག་པའི་ལྷའི་བྱིན་རྒྱབས། བྱི་ནང་མཁའ་འགྲོའི་བྱིན་རྒྱབས། ཐེག་པ་ཆེན་པོའི་མདོ་

གྲུང་ཐབ་མོའི་བྱིན་ཆུབས། སྤང་བ་སྣ་ཆོགས་ཀྱི་བྱིན་ཆུབས། རྟེན་འབྲེལ་ཐབ་མོའི་བྱིན་ཆུབས་སོ། །གསུམ་
 བ་བདེ་བ་བསྐྱེལ་བ་ལ། སྟོང་ལོངས་སྟོང་གི་ཆུབས་ལ་བརྟེན་བ་དང་། འོག་གསང་བའི་སྟོམས་འཇུག་ལ་
 བརྟེན་བ་གཉིས་གསུངས་སོ། །གསུམ་བ་གདམས་ངག་དྲུག་གི་གོགས་སེལ་ནི། ལྟ་སྟོམ་གཉིས་ལ་དྲུག་
 དབྱང་བདུད་ཅི་བསྟེན། །ལ་དོར་མན་ངག་དྲུག་ཏུ་ཤེས་པར་བྱ། །ཞེས་བ་སྟེ། ལྟ་བའི་དྲུག་དབྱང་། བདུད་ཅི་
 བསྟེན། ལ་དོར་གསུམ། སྟོམ་བ་སྟེ་བསམ་གཏན་གྱི་དྲུག་དབྱང་། བདུད་ཅི་བསྟེན། ལ་དོར་གསུམ་སྟེ་ཞིབ་
 བར་གདམས་ངག་དྲུག་གི་སྐབས་ཀྱི་གཞུང་བཤད་ལས་ཤེས་པར་བྱའོ། །འོ་ན་བསྐྱང་བ་སུམ་ཅུ་དང་།
 གདམས་ངག་དྲུག་པོ་འདི་དག་དོ་རྗེའི་ཆོག་རྒྱུ་ལས་འཁོར་འདས་སུ་མོང་བའི་ལམ་གྱི་སྐབས་སུ་བསྟན་
 བ། གཞུང་འདིར་འཛིག་རྟེན་པའི་ལམ་གྱི་སྐབས་སུ་བསྟན་པའི་རྒྱ་མཚན་ཅི་ཡིན་སྟུང་ན། གོང་དུ་བཤད་
 བར་ཁས་སྐྱངས་བ་དེ་འདིར་བཤད་པར་བྱ་སྟེ། དོ་རྗེའི་ཆོག་རྒྱུ་ལས་ནི་འཁོར་འདས་སུ་མོང་བའི་ལམ་
 འབྲས་བྱ་དང་བཅས་བ་ཡོངས་སུ་རྫོགས་པར་སྟོན་བ་ལ་གོགས་སེལ་རྣམས་ཀྱང་སྟོན་དགོས་པའི་དབང་དུ་
 བྱས་ལ། གཞུང་འདིར་ནི་ཉམས་སུ་ལེན་པའི་ཆོ་གོགས་སེལ་དེ་དག་ཐམས་ཅད་ཀྱང་འཛིག་རྟེན་པའི་ལམ་ཁོ་
 བར་དགོས་ཀྱི། འདས་པའི་ལམ་ལ་དོན་མེད་དོ་སྟུང་དུ་དགོངས་ནས་སྐབས་འདིར་བྱངས་ཏེ་བཤད་བ་ཡིན་
 བས་དོན་གྱི་དགོངས་བ་གཅིག་ཏུ་ཤེས་པར་བྱའོ། །རྣམ་བ་གཅིག་ཏུ་ན་གོགས་སེལ་རྣམས་སྐབས་འདིར་
 རྟོགས་གཅིག་ཏུ་བསྟན་པར་བཞེད་ནས་གཉིས་པོའང་འདིར་གསུངས་བ་ཡིན་པས། དོ་རྗེའི་ཆོག་རྒྱུ་ནས་
 བཤད་པའི་གོགས་སེལ་ཐམས་ཅད་སྐབས་འདིར་མ་འདུས་བ་མེད་པར་ཤེས་པར་བྱའོ། །བཞི་བ་དཀྱིལ་
 འཁོར་འཁོར་ལོའི་གོགས་སེལ་ནི། ཐེག་ལེ་འབར་དང་གཡོ་དང་བརྟན་བ་དང་། །རྣམ་གསུམ་དག་གིས་བདེ་
 སྟོང་མཆོག་ཏུ་འགྱུར། །འབར་བའི་ཆེ་ན་ཐེག་ལེའི་བྱུག་འབྱུང་སྟེ། །ཁ་སྐྱོར་དག་ལ་བརྟན་པར་གྱུར་བ་
 དང་། །དུད་འགྲོའི་འགྱུར་བ་བཞི་ཡིས་བསྐྱོག་བ་ཡིས། །ལུས་ལ་ཐེག་ལེ་གཡོ་བ་མེད་པར་བྱ། །ཀྱུན་ཏུ་ཁྱབ་
 ཅིང་བརྟན་པར་བྱ་བའི་བྱིར། །ལུས་ལ་གཏུན་ཤིང་འཁོར་ལོ་བསྐྱོར་བ་དང་། །ཡན་ལག་བཞི་ཡིས་རྒྱང་གི་
 ཞགས་བ་འཕང་། །བྱ་ཅུང་སྟོང་ལམ་དག་གིས་བརྟན་པར་འགྱུར། །ཞེས་བ་སྟེ། དཀྱིལ་འཁོར་འཁོར་ལོའི་

ལམ་གྱི་ཆེ་ཐེག་ལེ་འབར་བ་དང་། གཡོ་བ་དང་། བརྟན་བ་དང་གསུམ་གྱིས་བདེ་སྟོང་མཆོག་ལ་སྦྱར་བར་
 འགྱུར་རོ། །རི་ལྷ་ལེ་ན། ཕྱག་རྒྱའི་གཟུགས་ལ་བལྟ་བ་ནས་སྒྲ་ལ་བསྐྱབ་པའི་བར་རྣམ་པ་སྒྲ་ཆོགས་པའི་
 སྐད་ཅིག་མ་དང་དོ་རྩེ་དང་བསྐྱ་མཉམ་པར་སྦྱོར་བ་རྣམ་པར་སྒྲིན་པའི་སྐད་ཅིག་མ་ཉིད་གྱི་ཆེ་ཐེག་ལེ་འབར་
 པའི་བློད་འབྱུང་སྟེ། དེའི་ཆེ་ཐེག་ལེའི་ཕྱག་འབྱུང་། བསྐྱབས་པ་ལ་སོགས་པའི་སྒྲོན་ས་ཕྱག་རྒྱ་རྣམ་པར་ཉིད་
 པའི་སྐད་ཅིག་མ་ལ་ནི་ཐེག་ལེ་གཡོ་བའི་བློད་འབྱུང་ལ། དེའི་ཆེ་ཐེག་སྦྱར་དག་ལ་བརྟན་པར་གྱུར་ནས། སྒྲ་
 ཆེན་ཉི་དང་སྟག་མོའི་བྱུང་། གཅན་གཟན་སྦྱག་དང་མ་ལྟར་བསྒྲུམས་པ་སྟེ། དུད་འགྲོའི་འགྱུར་བ་བཞི་ཡིས་
 བསྐྱོག་པ་ཡིས། ལུས་ལས་བྱེད་ལ་དུ་ཐེག་ལེ་གཡོ་བ་མེད་པར་བྱའོ། །སྐད་ཅིག་བཞི་བ་ལ་ཐེག་ལེ་ལུས་
 ཀུན་ལ་བྱུང་ཅིང་ཐེག་ལེ་བརྟན་པའི་བློད་སྦྱོར་བར་བྱ་བའི་བྱེད་ལུས་ལ་གཏུན་ཤིང་འཁོར་ལོ་བསྐྱོར་བ་སྟེ།
 ལག་པ་རྟེན་པར་འཇུག་ཏེ་སྦྱིལ་གྱུང་བཅས་ནས་རོ་སྟོད་སྦྱུལ་བའོ། །ཡན་ལག་བཞི་ཡིས་རྒྱུང་གི་ཞགས་པ་
 འཕང་བཞི། བརྒྱུད་བསྐྱུམ་དག་ཏུ་བྱེད་པའོ། །བྱ་རྒྱུད་སྦྱོད་ལམ་ནི་པར་འབྲེལ་ཚུར་འབྲེལ་བྱེད་པ་སྟེ་དེ་དག་
 གི་སྒྲོན་ས་ཐེག་ལེ་བརྟན་པར་བྱའོ། །གཉིས་པ་གོགས་སེལ་མདོར་བསྐྱུས་ཏེ་བསྟན་པ་ལ་གཉིས་ཏེ། ཉམས་
 ལེན་བསྐྱུས་ཏེ་བསྟན་པ་དང་། དེའི་གོགས་སེལ་ཚུལ་བསྐྱུས་ཏེ་བསྟན་པའོ། །དང་པོ་ནི། རྩེ་བཙུན་དཔལ་
 ལྷན་བེམས་པ་ཡི་གཞུང་། །དབང་བཞིའི་ལམ་ལ་ལྟ་བུར་བརྒྱུད་གྱིས་བསྐྱུས། །ཞེས་པ་སྟེ། རྩེ་བཙུན་བེམས་པའི་
 གཞུང་གི་དོན་མདོར་བསྐྱུས་ན་བྱུམ་དབང་ལ་སོགས་པའི་དབང་བཞིས་སྦྱོད་བྱུང་དུ་བྱས་ནས་བསྐྱེད་རིམ་
 ལ་སོགས་པའི་ལམ་བཞི་བསྐྱོམས་པ་ལས་འཇིག་རྟེན་པའི་ལམ་དུ་ངོ་བོ་ཉིད་གསུམ་ལ་སོགས་པའི་ལྟ་བ་
 བཞི་འཆར། འདས་པའི་ལམ་དུ་བྱུང་མཐའ་བཞི་སྟོགས་པ་སྟེ། ལམ་བསྐྱོམ་པའི་དགོས་པ་ནི་ལྟ་བུར་བརྒྱུད་
 པོ་འདི་དག་གིས་བསྐྱུས་པ་ཡིན་ནོ། །གཉིས་པ་ནི། སྒྲོན་རྣམས་ཡོན་ཏན་དག་ཏུ་སྒྲུང་བ་དང་། །བར་ཆད་
 དངོས་བྱུང་དག་ཏུ་སྒྲུང་བར་གྱིས། །གང་ཡང་ཉམས་ཀྱི་སྒྲུང་བར་མཐེན་བགྱིས་ན། །བདུད་དང་གོལ་ས་རང་
 གོལ་དག་ཏུ་འགྱུར། །ཞེས་པ་སྟེ། གོགས་སེལ་མདོར་བསྐྱུས་པ་ནི། ཉོན་མོངས་ལ་སོགས་པའི་སྒྲོན་རྣམས་
 རང་གི་ལམ་དང་རྟེན་འབྲེལ་དུ་ཤེས་པས་ཡོན་ཏན་དག་ཏུ་སྒྲུང་བ་དང་། རྟེན་བའི་ཁྲ་ཡིག་ཏུ་རྒྱུང་སེམས་འདུས་

བས་སྤྱོད་པོས་བརྟེན་པ་ལ་སོགས་པའི་བར་ཆད་ཀྱི་རྣམ་པ་རྣམས་དངོས་གྲུབ་དག་ཏུ་སྒྲུབ་བར་གྱིས། དེ་ལྟ་
 བུའི་ཚུ་ལ་གྱིས་དེ་བཞིན་གཤེགས་པའི་སྐྱེ་མཐོང་བ་ལ་སོགས་པ་ལ་ཡང་རེ་བ་མི་བྱ། འཇིགས་ཤིང་ཉ་མ་ང་
 བ་ལ་སོགས་པ་ལ་ཡང་དོགས་པ་མི་བྱ་བར་གང་ཡང་ཉམས་ཀྱི་སྤྲང་བར་ཤེས་པར་བྱས་ན་བདུན་དང་གོ་ལ་
 ས་རང་གྲོ་ལ་དུ་འགྱུར་རོ་ཞེས་པའོ། །གསུམ་པ་བཙུན་པས་ཉམས་སུ་སྒྲུབ་ན་གྲུབ་མཐའ་སྟོགས་པར་བསྟན་
 པ་ནི། ཐེ་ཚོམ་མེད་པར་བཙུན་པ་ཆེར་མཛད་ན། གྲུབ་མཐའ་སྟོགས་པར་འགྱུར་རོ་མི་མཆོག་ཁྱོད། །ཅེས་
 ཉེ་གོ་སྟོའོ། །འོ་ན་གཞུང་འདིར་འཁོར་ལོ་བསྐྱོར་བ་འཇིག་རྟེན་ལས་འདས་པའི་ལམ་ཅིའི་ཕྱིར་མ་བསྟན་སྟམ་
 བ། དེ་ལ་སྤྱིར་སྒྲ་མ་ན་མི་འཕོ་བ་དང་། འཕོ་བ་གཉིས་ལས། འཇིག་རྟེན་པའི་ལམ་དུ་ནི་སྒྲ་མ་ན་མི་འཕོ་བ་སྟེ།
 ཐོག་མར་དབང་བཞི་བསྐྱར་མཁན་གྱི་སྒྲ་མས་ལམ་བཞི་གོགས་སེལ་དང་བཅས་པ་བསྟན་པ་ཉམས་སུ་
 སྒྲུབ་པས་ཁམས་འདུས་པ་གསུམ་མཐར་ཕྱིན་ནས་གྲུབ་མཐའ་སྟོགས་པ་ཡིན་ལ། འདས་པའི་ལམ་དུ་ནི་སྒྲ་
 མ་ན་འཕོ་བ་སྟེ། སྐྱབ་ཞི་སོ་སོས་ལམ་བཞི་སོ་སོར་བསྟན་པ་གཉིས་ལས་འདིར་ནི་དང་པོའི་དབང་དུ་བྱས་པ་
 སྟེ། རེ་ཞིག་འདི་ཙམ་གྱིས་དགོས་པ་འགྲུབ་པོ་སྟམ་དུ་དགོངས་སོ། །གཉིས་པ་རྒྱས་པར་མ་བཞོལ་བའི་རྒྱ་
 མཆོན་ནི། བདག་ལྟ་འདྲ་བའི་ནང་ཞུགས་ནས། །སྐྱབ་ལ་དད་ཀྱང་སྟོད་པར་འགྱུར། །རྗེ་བཙུན་བེམ་བ་ཡི་
 གཞུང་། །ཡི་གེར་བཀོད་པ་དག་ཀྱང་མེད། །རང་གི་སེམས་ལ་སྤང་བ་ཙམ། །བཀོད་ན་དམ་པའི་བཀའ་ལས་
 འདས། །གྲོགས་ཀྱི་བཀའ་སྐུལ་བཅག་གྱུར་ཀྱང་། །མཁའ་འགྲོས་དབང་མཛོད་བཅོད་པར་གསོལ། །ཞེས་པ་
 སྟེ་གོ་སྟོའོ། །གསུམ་པ་ཞུ་བ་པོ་གང་གི་ངོར་མཛད་པ་ནི། རྗེ་བཙུན་རྣམ་འབྱོར་གྱི་དབང་ཕྱག་ཆེན་པོ་དཔལ་
 ས་སྐྱབ་པ་ཆེན་པོ་ལ། མདོ་སྤྱད་ཀྱི་དགོ་སྟོང་དོ་རྗེ་འཇིན་པ་བྱང་ཆུབ་སེམས་དཔའ་ཆེན་པོ་ཨ་སེང་གིས་ཞུས་
 ཉེ་དོན་བསྐྱུས་པ་འདི་མཛད་དོ། །ཞེས་པའོ། །མདོར་ན་གཞུང་འདི་དག་གི་དོན་ནི། སྤང་བ་གསུམ་གྱིས་
 ཉམས་ལེན་གྱི་གཞི་བྱས། ཉམས་ལེན་གྱི་དངོས་གཞི་རྒྱད་གསུམ་གྱིས་བྱས། ཆད་མ་བཞི་དང་སྟན་བརྒྱད་
 བཞིས་ཉམས་ལེན་གྱི་སྟོ་འདོགས་གཅོད། རྟེན་འབྲེལ་ལྡས་ལམ་གྱི་ས་མཆོམས་བཅད་དེ། དེ་ལྟར་ཉམས་སུ་
 ལེན་པའི་ཆོ། །ཁམས་འདུས་པ་གསུམ་གྱི་སྐྱབས་སུ་ཤེས་པས་པན་འདོགས་པའི་མན་ངག་བདུན་དང་།

[illegible]